

ការឆ្លើយតបចំពោះជំងឺ COVID-19

សូមមើលទំព័រនេះឲ្យបានញឹកញាប់ដើម្បីទទួលបានបច្ចុប្បន្នភាព ហើយចូលមើលគេហទំព័រ coronavirus.wa.gov សម្រាប់ព័ត៌មានថ្មីៗមកពីទីភ្នាក់ងារនៅជុំវិញរដ្ឋ ([ភាសាអេស៉្បាញ](#), [រុស្ស៊ី](#), [វៀតណាម](#), [ចិន](#), [ជប៉ុន](#), [កូរ៉េ](#), [ពុនចាប៊ី](#), [សូម៉ាលី](#), [អ៊ុយក្រែន](#))។

អគារ UTC បានបិទជាសាធារណៈ

អគារ UTC បានបិទជាសាធារណៈរហូតដល់មានការជូនដំណឹងថែមទៀត ហើយបុគ្គលិក UTC ទាំងអស់កំពុងធ្វើការពីផ្ទះ។

សេវាកម្មជាច្រើនអាចរកបាននៅលើគេហទំព័ររបស់យើង ហើយអ្នកអាចទូរស័ព្ទរកជំនួយ ឬដាក់ពាក្យបណ្តឹងរបស់អតិថិជនតាមលេខ 1-888-333-WUTC (9882) ឬជជែកតាមអនឡាញចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាចពីថ្ងៃច័ន្ទ - សុក្រ។ សេវាកម្មបកប្រែតាមទូរស័ព្ទមានផ្តល់ជូន។

Stay Home, Stay Healthy

នៅថ្ងៃទី 23 ខែមីនា អភិបាល Jay Inslee បានចេញបទបញ្ជា Stay at Home, Stay Healthy order ហើយនៅថ្ងៃទី 1 ខែឧសភា លោកបានពន្យារពេលបទបញ្ជានេះ និងណែនាំពីគំរូ Safe Start Washington model ដែលមានបួនដំណាក់កាលសម្រាប់ការបើកឡើងវិញ។ ខោនធីនានាកំពុងធ្វើដំណើរឆ្លងកាត់ដំណាក់កាលនីមួយៗ

ដូច្នេះបណ្តាក្រុមហ៊ុនត្រូវដឹងថាតើការណែនាំអ្វីខ្លះដែលត្រូវអនុវត្តចំពោះខោនធីដែលជាទីកន្លែងពួកគេធ្វើការ។

- ដើម្បីបញ្ជាក់ពីស្ថានភាពនៃអាជីវកម្មរបស់អ្នក ឬដើម្បីដាក់ពាក្យស្នើសុំឲ្យគេចាត់ទុកអាជីវកម្មរបស់អ្នកថាជាអាជីវកម្មចាំបាច់ សូម [ផ្ញើទម្រង់បែបបទនេះ](#) (តែភាសាអង់គ្លេសប៉ុណ្ណោះ)។

ជំនួយទូទាត់វិក្កយបត្រសេវាធារណៈ

អភិបាល Inslee បានចេញបទបញ្ជាហាមឃាត់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល សេវាទូរស័ព្ទ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកមិនឱ្យផ្តាច់សេវាកម្ម ឬគិតប្រាក់ពិន័យយឺតយ៉ាវរហូតដល់ថ្ងៃទី 28 ខែកក្កដា។

- ក្រុមហ៊ុនមានថវិកាស្រាប់ដើម្បីជួយអតិថិជនបង់វិក្កយបត្រសេវាធារណៈ។
- ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង់វិក្កយបត្រសេវាធារណៈរបស់អ្នក អ្នកគួរតែទាក់ទងក្រុមហ៊ុនរបស់អ្នក ឬទាក់ទងគណៈកម្មការតាមលេខ 1-888-333-WUTC (9882) ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាចពីថ្ងៃច័ន្ទ- ថ្ងៃសុក្រ ឬផ្ញើអ៊ីមែល consumer@utc.wa.gov បានគ្រប់ពេល។
- អ្នកនឹងនៅតែត្រូវបង់វិក្កយបត្ររបស់អ្នកនៅពេលដែលបទបញ្ជាផុតកំណត់ដូច្នោះប្រសិនបើអ្នក អាចបង់ប្រាក់ឥឡូវនេះបាន អ្នកគួរតែបង់។

ក្រុមហ៊ុនដែលមានបទបញ្ញត្តិ

យើងកំពុងធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនសេវាសាធារណៈ និងដឹកជញ្ជូនដែលគ្រប់គ្រងដោយ UTC នៅពេលដែលពួកគេកែសម្រួលគោលនយោបាយ និងការអនុវត្តរបស់ពួកគេក្នុងអំឡុងពេលនេះ។

ព័ត៌មានសម្រាប់ក្រុមហ៊ុនដឹកជញ្ជូន

Pipeline and Hazardous Materials Safety Administration (PHMSA)
 PHMSA បានអនុញ្ញាតជាបណ្តោះអាសន្ននូវ [ការផ្លាស់ប្តូរគុណវុឌ្ឍិប្រតិបត្តិករ](#) (តែ ភាសាអង់គ្លេស ប៉ុណ្ណោះ) ដើម្បីទទួលខុសត្រូវចំពោះបុគ្គលិកដែលមានកម្រិត និងធនធានដែលមានដែនកំណត់។

- ភាពបត់បែនជាមួយនឹងតម្រូវការធ្វើតេស្តថ្នាំ
- ការផ្អាកការអនុវត្តនូវគុណវុឌ្ឍិរបស់ប្រតិបត្តិករ និងតម្រូវការគ្រប់គ្រងបន្ទប់ត្រួតពិនិត្យដូចជា លក្ខខណ្ឌនៃម៉ោងធ្វើការ និងការបណ្តុះបណ្តាលជំនាញឯកទេស។

Federal Railroad Association (FRA)

- FRA បានចេញការលើកលែងជាបន្ទាន់ថា ប្រសិនបើកង្វះកន្លែងធ្វើការកើតមានឡើង ត្រូវតែបញ្ឈប់ការអនុវត្ត [លក្ខខណ្ឌសុវត្ថិភាព](#) មួយចំនួន (តែភាសាអង់គ្លេសប៉ុណ្ណោះ)។
- UTC នឹងអនុវត្តតាមការលើកលែងនេះនៅពេលប្រើសិទ្ធិអំណាចរបស់ខ្លួនដែលបានផ្ទេរសិទ្ធិ។

បុគ្គលិកដើម្បីទំនិញប្រើប្រាស់ក្នុងផ្ទះ

- បុគ្គលិកដើម្បីទំនិញប្រើប្រាស់ក្នុងផ្ទះត្រូវតែពាក់ម៉ាស់ក្រណាត់។

- ចំពោះខោនធីនៅដំណាក់កាលទីមួយ បុគ្គលិកផ្នែកវេជ្ជនិងដឹកជញ្ជូនអាចវេ និងដឹកជញ្ជូនឥវ៉ាន់ ដែលគាំទ្រដល់ប្រតិបត្តិការប្រគល់ និងផ្ទេរអចលនៈទ្រព្យឬមនុស្សដែលងាយរងគ្រោះដោយ ចាកចេញពីកន្លែងគ្មានសុវត្ថិភាពប៉ុណ្ណោះ។
- ចំពោះខោនធីនៅដំណាក់កាលទីពីរ បុគ្គលិកផ្នែកវេជ្ជនិងដឹកជញ្ជូនអាចបន្តសកម្មភាពទាំងអស់ ប្រសិនបើពួកគេអាចបំពេញតាមតម្រូវការសុវត្ថិភាពរបស់និយោជក ដែលចេញដោយ Department of Labor & Industries ។

Federal Motor Carrier Safety Administration (FMSCA)

- FMSCA បានយល់ព្រមលើការលើកលែងជាបណ្តោះអាសន្ននូវលក្ខខណ្ឌនៃម៉ោងធ្វើការសម្រាប់ រថយន្តអាជីវកម្មដែលដឹកជញ្ជូនជំនួយសង្គ្រោះបន្ទាន់ (ដូចជាអាហារ សម្ភារបរិក្ខារវេជ្ជសាស្ត្រ និងឧបករណ៍ការពារខ្លួន) ដរាបណាអ្នកបើកបរទទួលបានការឈប់សម្រាកបន្ទាប់ពីការដឹក ជញ្ជូនបានចប់។
- FMSCA បានផ្សព្វផ្សាយបញ្ជីសំណួរដែលសួរជាញឹកញាប់អំពីសេចក្តីប្រកាសនេះ: [នៅលើគេហទំព័ររបស់ខ្លួន](#) (តែភាសាអង់គ្លេសប៉ុណ្ណោះ)។
- FMSCA បានបង្កើតទំព័រផ្តល់ព័ត៌មានអំពី [ជំងឺកូវីដ-19](#) (តែភាសាអង់គ្លេស ប៉ុណ្ណោះ)។

Department of Licensing (DOL)

- Department of Licensing បានពន្យារពេល 30 ថ្ងៃជាបណ្តោះអាសន្នចំពោះអាជ្ញាប័ណ្ណអ្នកបើក បរផុតកំណត់។
- យោងតាមគោលការណ៍ណែនាំរបស់ FMSCA, DOL កំពុងពន្យារពេលបរិច្ឆេទផុតកំណត់ សម្រាប់អាជ្ញាប័ណ្ណអ្នកបើកបររថយន្តអាជីវកម្ម (CDL) និងលិខិតអនុញ្ញាតអ្នកបើកបររថយន្ត អាជីវកម្ម (CDP) ដែលត្រូវផុតកំណត់នៅ ឬបន្ទាប់ពីថ្ងៃទី 30 ខែមីនាដល់ថ្ងៃទី 30 ខែកញ្ញា។
- អ្នកបើកបររថយន្តអាជីវកម្មត្រូវតែមានច្បាប់ថតចម្លងនៃលិខិតពិនិត្យសុខភាពដែលបានផុត កំណត់ ដើម្បីបង្ហាញថាកាលបរិច្ឆេទនៃការផុតកំណត់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតរបស់ពួកគេគឺនៅ ឬបន្ទាប់ពីថ្ងៃទី 30 ខែមីនា។

កិច្ចប្រជុំ សវនាការ និងសិក្ខាសាលាបើកចំហ

យើង កំពុង រៀបចំកិច្ចប្រជុំ សវនាការ និងសិក្ខាសាលាបើកចំហតាមទូរស័ព្ទ ឬតាមអនឡាញ។
ប្រសិនបើអ្នកមានគម្រោងចូលរួមក្នុងព្រឹត្តិការណ៍គណៈកម្មការ សូមប្រាកដថាអ្នកបាន
ពិនិត្យមើល [ប្រតិទិន](#) សម្រាប់ព័ត៌មានលម្អិត។

ធនធាន

- គេហទំព័រ COVID-19 ផ្លូវការរបស់រដ្ឋ Washington ([ភាសាអេស្ប៉ាញ](#), [រុស្ស៊ី](#), [វៀតណាម](#), [ចិន](#), [ជប៉ុន](#), [កូរ៉េ](#), [ពុនចាប៊ី](#), [សូម៉ាលី](#), [អ៊ុយក្រែន](#))។
- គេហទំព័រ [ការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី 2019](#) របស់ក្រសួងសុខាភិបាល ([ភាសាសញ្ញាអាមេរិក \(ASL\)](#), [ចិន](#), [ជប៉ុន](#), [កូរ៉េ](#), [ពុនចាប៊ី](#), [រុស្ស៊ី](#), [សូម៉ាលី](#), [អេស្ប៉ាញ](#), [អ៊ុយក្រែន](#), [វៀតណាម](#))។
- សូមទូរស័ព្ទមកលេខទាន់ហេតុការណ៍ COVID-19 គឺ 1-800-525-0127 ប្រសិនបើអ្នកមានសំណួរអំពី អ្វីដែលកំពុងកើតឡើងនៅរដ្ឋ Washington ឬពីរបៀបដែលវីរុសនេះឆ្លងរាលដាល។ ខ្សែទូរស័ព្ទ បើកចាប់ពីម៉ោង 6 ព្រឹកដល់ម៉ោង 10 យប់រាល់ថ្ងៃ។
- ដើម្បីដឹងថាតើគណៈកម្មការសេវាសាធារណៈបានចេញគោលការណ៍ណែនាំអ្វីខ្លះនៅក្នុងរដ្ឋផ្សេង ទៀត សូមចូលមើល [កម្មវិធីតាមដានការឆ្លើយតបរបស់រដ្ឋ](#) (តែភាសាអង់គ្លេសប៉ុណ្ណោះ)។

សិទ្ធិទទួលបាន

ត្រូវការព័ត៌មាននេះក្នុងទម្រង់ផ្សេងទៀតឬ? សូមទូរស័ព្ទទៅលេខ 1-800-833-6384 ឬទូរស័ព្ទទៅលេខ 711 សម្រាប់ការផ្ញើសារតាមអង្ករលីលេខ (TTY) តាមរយៈសេវាបញ្ជូនបន្តរបស់រដ្ឋ Washington។
UTC អាចជួយអ្នកបានច្រើនភាសា។ សូមទូរស័ព្ទមកលេខ 1-888-333-9882 ពីម៉ោង 8 ព្រឹក ដល់ម៉ោង 5 ល្ងាច ពីថ្ងៃច័ន្ទ - ថ្ងៃសុក្រ និងស្នើសុំអ្នកបកប្រែភាសា។